


បាយអប់ស៊ី (Biopsy)(ការកាត់សាច់ជាលិកា ទៅពិនិត្យរកមុខជម្ងឺ)

គ្រូពេទ្យ របស់អ្នកអាចឲ្យយោបល់អ្នកឲ្យធ្វើបាយអប់ស៊ី បើសិនជាអ្នកមានសញ្ញា ឬរោគសញ្ញា ឬបើសិនជាគ្រូពេទ្យ របស់លោកអ្នកបានសំគាល់ឃើញកន្លែងដែលគេមានការសង្ស័យនូវជំងឺផ្សេងៗ

បាយអប់ស៊ីគឺជាទម្រង់ការមួយដែលធ្វើឡើងដោយកាត់យក ជាលិកាមួយកន្លែង ឬយកសំណាកនៃជាលិកាពីកន្លែងណាមួយនៃរាងកាយរបស់អ្នក។

ផ្នែកណាមួយនៃ រាងកាយដូចជាខួរ ធ្មឹង, ដុំពក, សរីរាង្គ ឬស្បែក, អាចធ្វើ តេស្តជាមួយនឹងបាយអប់ស៊ី។



ផ្នែកណាមួយពីរាងកាយដែលបានធ្វើបាយអប់ស៊ីវាគឺមិនបានខូចខាតដោយការកាត់សាច់ជាលិកាយកទៅពិនិត្យទេ។ រាងកាយអ្នកនឹងជាសះស្បើយឆាប់រហ័សពីការធ្វើបាយអប់ស៊ីនេះពីព្រោះចំនួនជាលិកាដែលកាត់យកទៅពិនិត្យគឺមានចំនួនតូចបំផុត។




ដុំជាលិកាត្រូវបានផ្ញើទៅមន្ទីរពិសោធន៍ ហើយត្រូវបានពិនិត្យយ៉ាងដិតដល់ក្រោមអតិសុខុមទស្សន៍ដើម្បីពិនិត្យមើលក្រែងមានជំងឺមហារីក ឬមានបញ្ហាដទៃទៀតកើតមាន។

មាន។

បាយអប់ស៊ីគឺជាតេស្តមួយដែលអាចប្រាប់យ៉ាងជាក់ច្បាស់ តើកន្លែងដែលគេសង្ស័យនោះជាមហារីកឬទេ។ បាយអប់ស៊ីត្រូវបានធ្វើឡើងសំរាប់រកមើលមូលហេតុនៃជំងឺផ្សេងៗទៀតផងដែរដូចជាដំបៅក្លាយឬការហើមខុសធម្មតា។



បាយអប់ស៊ីអាចធ្វើឡើងតាមរបៀបផ្សេងៗគ្នាច្រើនទៀត។ បាយអប់ស៊ីខ្លះត្រូវធ្វើការវះកាត់។ រីឯខ្លះទៀតគឺគ្រាន់តែប្រើមូលកាត់យកជាលិកាចេញប៉ុណ្ណោះ។ បាយអប់ស៊ីផ្សេងទៀតអាចធ្វើនៅមន្ទីរពិនិត្យសុខភាពគ្រូពេទ្យអ្នកហើយខ្លះទៀតនៅក្នុង មន្ទីរពេទ្យ។



គ្រូពេទ្យរបស់អ្នកនឹងពន្យល់នូវប្រភេទបាយអប់ស៊ីរបៀបណាដែលអ្នកត្រូវធ្វើ។ ចូរឲ្យប្រាកដពេលសួរសំណួរអំពីអ្វីដែលអ្នកមិនយល់។

ដូចជាការវះកាត់ដទៃទៀតដែរ ការធ្វើបាយអប់ស៊ីអាចបិតនៅក្នុងលក្ខណៈគ្រោះថ្នាក់និងមានភាពស្មុគស្មាញ។ គ្រូពេទ្យអ្នកនឹងពិភាក្សាពីលក្ខណៈចិតនៅក្នុងគ្រោះថ្នាក់នឹងភាពស្មុគស្មាញជាមួយអ្នក។

វាជាការងាយស្រួលបើមានមិត្តភក្តិឬក្រុមគ្រួសារមកជាមួយអ្នកនៅថ្ងៃណាត់ជួបធ្វើបាយអប់ស៊ី។ ចំពោះការធ្វើបាយអប់ស៊ីខ្លះដែលត្រូវអោយដាក់ថ្នាំស្តីកអ្នកអាចសុំអោយមានអ្នកមកជាមួយដើម្បីជួយផ្តល់ការដឹកជញ្ជូន។

ទម្រង់ការបាយអប់ស៊ីបំបែកសាច់ជាលិកាដែលកំពុងធ្វើ
 តេស្តចេញពីសាច់ជាលិកាដែលនៅជុំវិញវា.. នេះគឺជៀស
 វាងកុំឲ្យកោសិកាដែលមិនធម្មតា ប៉ះជាមួយនិងកោសិកា
 ធម្មតា។ បាយអប់ស៊ី មិន មិតនៅក្នុងលក្ខណៈគ្រោះថ្នាក់
 ឬក្នុងការចម្រៀមមហារីកទេ។ វាមិនបណ្តាលឲ្យ កោសិកា
 មហារីករីករាលដាល ឬលូតលាស់ឡើយ។



ជាលិកានៃបាយអប់ស៊ី ត្រូវការ
ចំណាយពេលវេលាសំរាប់ធ្វើវិភាគ។
 គ្រូពេទ្យរបស់អ្នកនឹងប្រាប់អ្នកអំពីរយៈ
 ពេលប៉ុណ្ណាដែលគាត់នឹងទទួល
 លទ្ធផលជីវជាលិកាសាស្ត្រ។

យោងទៅលើប្រភេទនៃបាយអប់ស៊ីដែលអ្នកមាន
 អ្នកប្រហែលមិនចាំបាច់ត្រៀមរៀបចំធ្វើអ្វីទាំងអស់។
 ម៉្យាងទៀត អ្នកប្រហែលត្រូវគេប្រាប់មិនឲ្យទទួលទាន
 អាហារមុនពេលធ្វើតេស្ត មានអ្នកចាំបើកបរជូនមកផ្ទះ
 ក្រោយពីធ្វើតេស្ត លែងសម្រួលការលេបថ្នាំរបស់អ្នកជា
 ដើម។ល។

អ្នកនឹងទទួលបានថ្នាំសំរាប់រងាបការឈឺចាប់នៅពេលធ្វើ
 បាយអប់ស៊ី។ វាអាចជាថ្នាំស្លឹក (ការចាក់ថ្នាំស្លឹកត្រង់កន្លែង
 ធ្វើជីវជាលិកាសាស្ត្រ)។ ឬ អ្នកប្រហែលត្រូវដាក់សេរ៉ូម IV
 សំរាប់បញ្ចូលថ្នាំបំបាត់ការឈឺចាប់ ដើម្បីរងាបការឈឺចាប់
 (ជួយឲ្យអ្នកស្ងប់ស្ងាត់)។

ការថត X-ray, ការថត CT ស្កែន, ឬធ្វើអ៊ុលត្រាសោន្យ អាច
 ជួយវេជ្ជបណ្ឌិតរបស់អ្នករកកន្លែងធ្វើ
 បាយអប់ស៊ីយ៉ាងពិតប្រាកដ។



ក្រោយពីធ្វើតេស្តរួច អ្នក
 ប្រហែលមានស្នាមជាំ ហើម
 ហើយឈឺ និងមិន ស្រួលនៅ
 ត្រង់កន្លែងធ្វើបាយអប់ស៊ី។

បញ្ហានេះនឹងមិនមានយូរទេ។

គ្រូពេទ្យអ្នកនឹងនិយាយជាមួយអ្នកអំពីរបៀបថែទាំខ្លួន
 ឯងក្រោយពេលធ្វើបាយអប់ស៊ី ហើយគាត់នឹងចេញសំបុត្រ
 ថ្នាំសំរាប់បំបាត់ការឈឺចាប់បើសិនជាអ្នកត្រូវការ។

លទ្ធផលនៃបាយអប់ស៊ី ជួយណែនាំសំរាប់ជំរើសនៃការ
 ព្យាបាល។ ជាឧទាហរណ៍ បើសិនជាមហារីកត្រូវគេរក
 ឃើញ លទ្ធផល អាចប្រាប់នូវប្រភេទជំងឺយ៉ាងច្បាស់ ។ ការ
 ដឹងពីលទ្ធផលធ្វើបាយអប់ស៊ីគឺអនុញ្ញាតឲ្យអ្នកនឹងគ្រូពេទ្យ
 របស់អ្នកធ្វើការជាមួយគ្នាដើម្បីបង្កើតផែនការព្យាបាលដ៏
 ប្រសើររបស់អ្នក។ ឬ បាយអប់ស៊ីអាចសំគាល់
 ឃើញប្រភេទជាក់លាក់ណាមួយនៃ**មេរោគ** ដូច្នេះគ្រូពេទ្យ
 របស់អ្នកអាចជ្រើសរើសថ្នាំដែលមានប្រសិទ្ធភាពល្អបំផុត
 ជាងគេ។

សួរគ្រូពេទ្យ របស់អ្នក ឬគិលានុប្បដ្ឋាក-
 យិកា(គ្រូពេទ្យតូច)Nurse បើសិនជាអ្នកមានសំនួរផ្សេងៗ
 អំពីបាយអប់ស៊ី ។

A project by Health Roads Media and EthnoMed
 This project has been funded in whole or in part with
 Federal funds from the Department of Health and
 Human Services, National Institutes of Health, National
 Library of Medicine, under Contract No. HHS-N-276-
 2011-0008-C with the University of Washington.
 Thank you to Safeway Foundation for its support to
 Harborview Medical Center's EthnoMed for the
 development of cancer-related content.